



សេវាធ្វើសារជូនដំណឹង ព័ត៌មានគណនី

Message Alert on Account Information



សម្រាប់ព័ត៌មានបន្ថែមសូមស្កេនទីនេះ
For more information, please scan here.

សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត
សូមទាក់ទងការិយាល័យទំនាក់ទំនងអតិថិជន ២៤ម៉ោង
For ACLEDA Bank services requirements or more information,
please contact our 24-hour customer service:

+855 (0)23 994 444

+855 (0)15 999 233

អ៊ីម៉ែល: inquiry@acledabank.com.kh

វេបសាយ: www.acledabank.com.kh



សេវាផ្ញើសារជូនដំណឹងព័ត៌មានគណនី

សេវាផ្ញើសារជូនដំណឹងព័ត៌មានគណនី គឺជាការជូនដំណឹងពីធនាគារ អេស៊ីលីដា ទៅកាន់អតិថិជនម្ចាស់គណនីតាមរយៈទូរស័ព្ទដៃ ។

សារជូនដំណឹងខ្លីៗអំពីព័ត៌មានគណនី នឹងធ្វើជាស្វ័យប្រវត្តិបន្ទាប់ពី មានប្រតិបត្តិការកើតឡើងលើគណនីរបស់អតិថិជន ដូចជាប្រតិបត្តិការ ដាក់-ដកជាសាច់ប្រាក់ ឬជាមូលប្បទានបត្រ, ផ្ទេរប្រាក់ (ក្នុងនិងក្រៅ ប្រទេស), បញ្ជាអចិន្ត្រៃយ៍, ឥណទានវិបារូប (គណនីចរន្ត), ឬទូទាត់ ផ្សេងៗទាំងនៅតាមបញ្ជីធនាគារ អេស៊ីលីដា និងតាមរយៈសេវាធនាគារ អេឡិចត្រូនិក (អេធីអឹម, ម៉ាស៊ីនឆ្លុកាត, អេស៊ីលីដាអ៊ិនធើណែត, និង e-commerce) ។

សារជូនដំណឹងផ្ញើជូនលោកអ្នក ជាភាសាអង់គ្លេស និងមានចំនួនតួអក្សរ រហូតដល់ ១៦០តួ ។

អត្ថប្រយោជន៍

- ទទួលបានសារជូនដំណឹងអំពីព័ត៌មានគណនី ទាន់ពេលវេលានៅពេលមាន ប្រតិបត្តិការ ។
- មានទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ ក្នុងការគ្រប់គ្រងសាច់ប្រាក់ជាមួយធនាគារ អេស៊ីលីដា ។
- ងាយស្រួលក្នុងការត្រួតពិនិត្យប្រតិបត្តិការគណនីបានគ្រប់ទីកន្លែង និងគ្រប់ពេល វេលា ។

ដើម្បីស្នើសុំប្រើប្រាស់សេវាផ្ញើសារជូនដំណឹង ព័ត៌មានគណនី

- លោកអ្នកអាចស្នើសុំប្រើប្រាស់សេវាផ្ញើសារជូនដំណឹងព័ត៌មានគណនីនៅតាម សាខារបស់ធនាគារ អេស៊ីលីដា ដែលនៅជិតបំផុត ឬសាខាដែលលោកអ្នកមាន គណនីស្ថិតនៅ ឬអាចស្នើសុំតាមរយៈអ៊ីម៉ែល/ទូរសារ ។
- ត្រូវបំពេញពាក្យស្នើសុំប្រើប្រាស់សេវាផ្ញើសារជូនដំណឹងព័ត៌មានគណនី ដោយ ផ្តល់ព័ត៌មានទាក់ទងនឹងលេខគណនីរបស់លោកអ្នក និងលេខទូរស័ព្ទសម្រាប់ ទទួលសារជូនដំណឹងនេះឱ្យបានត្រឹមត្រូវ ។

Message Alert on Account Information

Message Alert on Account Information will enable you to closely and securely monitor your bank transactions by instantly receiving a message on your mobile phone informing you of your account transactions in real time.

A short message will be sent automatically to you from ACLEDA Bank every time after your account transaction such as cash deposit/withdrawal, funds transfers (local/overseas), withdrawal/deposit cheque, standing order, overdraft loan (current account), or making payments both at ACLEDA Bank's counter and via electronic banking (ATM, POS terminal, ACLEDA Internet Bank, and e-commerce).

Every message alert on account information will be sent to you in English language and the maximum length of text message is 160 characters.

Benefits

- Received a message alert on account information in real time.
- Reliable and safe for cash management at ACLEDA Bank.
- Easy to check account transactions anywhere anytime.

Simply Ways to Register

- Register this service at any of ACLEDA Bank's branch or at ACLEDA Bank's branch that you have accounts, or register via email.
- Fill an application form by providing your account numbers and mobile number for receiving the message alert.